

កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយ ជំរុញការវិនិយោគលើ ឡឌីជីថលស្ថានភាព

ព្រឹត្តិប័ត្រព័ត៌មាន លេខ៣ | មករា ២០១៨



វគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ ស្តីពីបច្ចេកវិទ្យាឌីជីថលស្ថានភាព

នេះជាព្រឹត្តិប័ត្រព័ត៌មានលេខថ្មីរបស់ គម្រោង សូមអានដោយរីករាយ!

ក្រោមក្របខ័ណ្ឌ “គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយ ជំរុញការវិនិយោគលើឡឌីជីថលស្ថានភាព” UNIDOបានសហការជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្មតាមរយៈ មជ្ឈមណ្ឌលបច្ចេកវិទ្យា និង ព័ត៌មានឌីជីថលស្ថានភាព (BTIC) និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ ថាមពល (ERDI) ដែលមានមូលដ្ឋាននៅប្រទេសថៃបានរៀបចំសិក្ខា សាលាបណ្តុះបណ្តាលរយៈពេល៣ថ្ងៃស្តីពីឌីជីថលស្ថានភាពពីលាមកសត្វ ជ្រូក៖ ដំណោះស្រាយសម្រាប់អគ្គិសនីកម្មជនបទនិងការកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិនា ឆ្នាំ២០១៧។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ការ យល់ដឹងជាមូលដ្ឋានដល់អ្នកចូលរួមអំពីការផលិត ការបន្សុទ្ធ និង ការ ប្រើប្រាស់ឌីជីថលដែលផលិតពីលាមកជ្រូកនៅកសិដ្ឋានខ្នាតមធ្យមនិង ខ្នាតធំនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះបានចូលរួមដោយសិក្ខាកាម ចំនួន ២០នាក់មកពីអង្គភាពអប់រំ ស្ថានបឋមរបស់រាជរដ្ឋាភិបាល (រួម ទាំងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍប្រកបដោយចីរភាព



ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល) ព្រមទាំង ធនាគារពាណិជ្ជកម្មដែលក្នុងនោះមានស្ត្រីចំនួន២៥% ។

ទស្សនកិច្ចសិក្សារបស់វិទ្យាស្ថានឌីជីថលស្ថានភាព នៃក្រសួងកសិកម្មប្រទេសចិន(BIOMA)

នាយកនៃនាយកដ្ឋានវិស្វកម្មរបស់ BIOMA លោកLEI Yuhui បានមកធ្វើទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មាន ឌីជីថលស្ថានភាព (BTIC)នៅកម្ពុជានៅដើមខែសីហាដើម្បីស្វែងរក លទ្ធភាពបង្កើតភាពជាដៃគូរយៈពេលវែងជាមួយមជ្ឈមណ្ឌលនេះ ក្នុងគោលដៅលើកកម្ពស់ បច្ចេកវិទ្យាឌីជីថលស្ថានភាពនៅក្នុង ប្រទេស។ ក្នុងអំឡុងពេលនៃបេសកកម្មនេះក្រុមការងារបានជួប ជាមួយក្រុមការងារ BTIC ដើម្បីពិភាក្សាគ្នាអំពីតម្រូវការនិងកំណត់ បញ្ហាខ្វះខាតនៃសមត្ថភាពរបស់BTIC និងកំណត់រូបភាពនៃកិច្ច សហប្រតិបត្តិការរបស់ពួកគេ។ លើសពីនេះទៀតក្រុមបេសកកម្មបានចូលរួមការប្រជុំសម្តែងការគូរសមជាមួយគណៈប្រតិភូនិងអគ្គនាយកនៃអគ្គនាយក ដ្ឋានគ្រប់គ្រងផលិតកម្មនិងសុខភាពសត្វ (GDAHP) ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងគោលនយោបាយលើកកម្ពស់សត្វ។ ក្រុមការងារក៏បានទៅ ទស្សនាកសិដ្ឋានមួយដែលមានសក្តានុពលសម្រាប់ការបង្កើតឡឌីជីថលស្ថានភាពដើម្បីសិក្សាពីការប្រតិបត្តិការប្រើប្រាស់ថាមពលនិងការគ្រប់គ្រង កសិដ្ឋាន។ គួរបញ្ជាក់ផងដែរថាBIOMA គឺជាស្ថាប័នស្រាវជ្រាវឈានមុខគេនៅប្រទេសចិនដែលផ្តោតលើការគ្រប់គ្រងថាមពលកកើត ឡើងវិញនៅជនបទបរិស្ថានជនបទនិងការស្រាវជ្រាវវិទ្យាសាស្ត្រនិងការជំរុញផ្នែកបច្ចេកទេសនៃមូលដ្ឋាន ទ្រឹស្តីនិង បច្ចេកវិទ្យាសំខាន់ៗសម្រាប់ថាមពលជនបទនិងបច្ចេកវិទ្យាវិស្វកម្មឌីជីថលស្ថាន មីក្រូជីវសាស្ត្ររំលាយ គ្មានខ្យល់ និងបច្ចេកទេសប្រតិបត្តិការនៃការរំលាយគ្មានខ្យល់ ។



ការបញ្ចុះបញ្ជាលលើ EPCM
(វិស្វកម្ម ការផ្គត់ផ្គង់ និងការគ្រប់គ្រងសំណង់)

វគ្គបណ្តុះបណ្តាលរយៈពេល១០ថ្ងៃលើការវាយតម្លៃលើការងារវិស្វកម្មលទ្ធកម្ម និងការគ្រប់គ្រងសំណង់ (E P C M) សម្រាប់ប្រព័ន្ធដីវឌ្ឍន៍ខ្នាតធំដែលត្រូវបាន ផ្តល់ដោយជំនាញការដឹកនាំឧស្ស័នជាន់ខ្ពស់ពីប្រទេសអាឡឺម៉ង់ដើម្បីពង្រឹង សមត្ថភាពសមាជិករបស់ BTIC នូវចំណេះដឹងចាំបាច់សម្រាប់ត្រួតពិនិត្យ ការងារពាក់ព័ន្ធនឹង EPCM នៅក្នុងការដំឡើងប្រព័ន្ធដីវឌ្ឍន៍ខ្នាតធំ។ អ្នក ចូលរួមក៏បានរៀនសូត្រអំពីរបៀបវាយតម្លៃលទ្ធភាពអនុវត្តគម្រោងទាំងផ្នែក សេដ្ឋកិច្ច និងបច្ចេកទេសរបស់កសិដ្ឋានចូលរួម។ ការពិភាក្សាពីតួនាទី របស់ BTICក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ និងការធ្វើអធិការកិច្ចកសិដ្ឋានត្រូវបាន លើកឡើងដើម្បីគាំទ្រដល់ម្ចាស់កសិដ្ឋាន / អ្នកអភិវឌ្ឍន៍គម្រោង។ ការអនុ បណ្តុះបណ្តាលដល់ BTIC ដើម្បីបញ្ជាក់ / ធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីកសិដ្ឋាន ហោចណាស់ឡឺដីវឌ្ឍន៍ខ្នាតធំចំនួន៣ នឹងត្រូវបានបង្កើតឡើងដោយប្រើផែន ការ BTIC ។ ផ្នែកលើការស្រាវជ្រាវយ៉ាងហោចណាស់ឡឺដីវឌ្ឍន៍ខ្នាតធំចំនួន៣ ជំនាញការដឹកនាំឧស្ស័នជាន់ខ្ពស់និង BTIC ។



គេហទំព័ររបស់ BTIC

គេហទំព័ររបស់BTIC (<http://www.btic-rua.org>) ត្រូវបានបង្កើតឡើងដើម្បីឱ្យសាធារណជនជាពិសេសម្ចាស់កសិដ្ឋានដែលមានចំណាប់អារម្មណ៍ ក្នុងការគាំទ្រឱ្យដំឡើងឧស្ម័នខ្នាតធំ ដើម្បីទទួលបានព័ត៌មានអំពីប្រព័ន្ធដំឡើងឧស្ម័នខ្នាតធំនៅក្នុងប្រទេសកម្ពុជានិងដើម្បីសាកសួរអំពី សេវាកម្មដែលផ្តល់ដោយ BTIC ។ លើសពីនេះទៀតវានឹងបម្រើជាឧបករណ៍ទំនាក់ទំនងដើម្បីជម្រុញផ្សាយសកម្មភាពនិងសមិទ្ធផលរបស់BTIC។



សង្ខេបពីគម្រោង

គម្រោង៖ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយជំរុញការវិនិយោគលើឡ
ដីឧស្ម័នខ្នាតធំ

រយៈពេល៖ ៤ឆ្នាំ (២០១៥-២០១៩)

ថវិកាសរុប៖ ១,៥០០,៤៩៩ ដុល្លារអាមេរិក

ម្ចាស់ជំនួយ៖ មូលនិធិបរិស្ថានពិភពលោក(GEF)

ទឹកនៃង៖ ប្រទេសកម្ពុជា

ដៃគូអនុវត្តគម្រោង៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ៖

កុម្មៈ៖ កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងលើកទី៣៖ គម្រោងនេះនឹងរៀបចំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងដើម្បីធ្វើបច្ចុប្បន្នភាពពីវិជ្ជមានភាពរបស់គម្រោងនិងស្វែងរកការណែនាំជាយុទ្ធសាស្ត្រពីក្រុមគណៈកម្មការ។

ចំនោះ BTIC និងសមាគមន៍ដីឧស្ម័នអាណ្លីម៉ង់(FvB) នឹងសិក្សាពីការប្រើប្រាស់ដីឧស្ម័នដែលផលិតចេញពីវត្ថុធាតុដើមផ្សេងៗគ្នា។ FvBនឹងជួយបង្ហាញពីរបៀបប្រមូលព័ត៌មាន និងវិភាគទិន្នន័យដល់ BTICនិងធ្វើរបាយការណ៍រួមគ្នាដើម្បីធ្វើការសម្រេចចិត្តអោយបានគ្រប់ជ្រុងជ្រោយ និងធ្វើបង្ហាញនូវជម្រើសដែលអាចសម្រេចបាន។

ឧសភា៖ ការរៀបចំសិទ្ធិសាលាថ្នាក់តំបន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់កសិដ្ឋានខ្នាតធំអោយចូលរួមក្នុងគម្រោង និងផ្សព្វផ្សាយពី BTIC និងសេវាកម្មរបស់មជ្ឈមណ្ឌលនេះ។

ព័ត៌មានបន្ថែមសូមទាក់ទង៖

ការិយាល័យអង្គការយូនីដូប្រចាំព្រះរាជាណាចក្រកម្ពុជា
លោក សុខ ណារិន n.sok@unido.org
office.cambodia@unido.org

ស្នាក់ការកណ្តាលអង្គការយូនីដូ
លោក ចូស៊ី ថ្ង៉ាស j.thomas@unido.org